

VISA APPLICATION FORM TO ENTER JAPAN

*Official use only

(រូបថត)
(Paste photo here)
45mm x45mm
or 2inx2in

Surname (as shown in passport) នាមត្រកូល

Given and middle names (as shown in passport) នាមខ្លួន

Other names (including any other names you are or have been known by)

Date of birth ថ្ងៃខែឆ្នាំកំណើត Place of birth ទីកន្លែងកំណើត (ក្រុង/ខេត្ត)
(Day)/(Month)/(Year) (City) (State or Province) (Country)

Sex: Male កេរ ប្រុស Female ភ្រីស ភ្រីស Marital status: Single នៅលីវ Married រៀបការ Widowed មេម៉ាយ Divorced លែងលះ

Nationality or citizenship សញ្ជាតិ
Former and/or other nationalities or citizenships

ID No. issued to you by your government លេខអត្តសញ្ញាណប័ណ្ណ

Passport type: Diplomatic ការទូត Official ផ្លូវការ Ordinary ធម្មតា Other ផ្សេងៗ Passport No. លេខលិខិតឆ្លងដែន

Place of issue កន្លែងផ្តល់លិខិតឆ្លងដែន Date of issue ផ្តល់នៅថ្ងៃ

Issuing authority អាជ្ញាធរ Date of expiry ថ្ងៃផុតកំណត់

Purpose of visit to Japan គោលបំណងនៃការធ្វើដំណើរ

Intended length of stay in Japan រយៈពេលស្នាក់នៅជប៉ុន (ឧ: 5ថ្ងៃ)

Date of arrival in Japan ថ្ងៃទៅដល់ប្រទេសជប៉ុន (ឧ: 24/09/2018)

Port of entry into Japan ឈ្មោះច្រកចូល Name of ship or airline ឈ្មោះយន្តហោះ

Names and addresses of hotels or persons with whom applicant intends to stay

Name ឈ្មោះកន្លែងស្នាក់នៅប្រទេសជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Dates and duration of previous stays in Japan រយៈពេលធ្លាប់បានស្នាក់នៅប្រទេសជប៉ុន (ឧ: 25/01/18-05/02/18)

Your current residential address (if you have more than one address, please list them all)

Address អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន

Tel. លេខទូរស័ព្ទ Mobile No. លេខទូរស័ព្ទផ្ទាល់ខ្លួន

E-Mail អ៊ីម៉ែល

Current profession or occupation and position ការងារ/មុខរបរបច្ចុប្បន្ន

Name and address of employer ឈ្មោះស្ថាប័នកំពុងបម្រើការ/សកម្មភាពអាជីវកម្ម (សម្រាប់អ្នកដែលមានមុខរបរ)

Name តាមផ្ទះគ្មានស្នាក់យំហោរ Tel. លេខទូរស័ព្ទស្ថាប័ន

Address អាសយដ្ឋាន

*Partner's profession/occupation (or that of parents, if applicant is a minor):
ការងាររបស់អាណាព្យាបាល ឬឪពុកម្តាយ (សម្រាប់អនិតិជន)

Guarantor or reference in Japan(Please provide details of the guarantor or the person to be visited in Japan)

Name ឈ្មោះអ្នកធានានៅជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Date of birth ថ្ងៃខែឆ្នាំកំណើត Sex: Male Female
(Day)/(Month)/(Year)

Relationship to applicant ទំនាក់ទំនងនឹងអ្នកដាក់ពាក្យ

Profession or occupation and position ការងារ/មុខរបរ

Nationality and immigration status សញ្ជាតិស្ថានភាពអន្តោប្រវេសន៍

Inviter in Japan(Please write 'same as above' if the inviting person and the guarantor are the same)

Name ឈ្មោះអ្នកអញ្ជើញនៅជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Date of birth ថ្ងៃខែឆ្នាំកំណើត Sex: Male Female
(Day)/(Month)/(Year)

Relationship to applicant ទំនាក់ទំនងនឹងអ្នកដាក់ពាក្យ

Profession or occupation and position ការងារ/មុខរបរ

Nationality and immigration status សញ្ជាតិ និងស្ថានភាពអន្តោប្រវេសន៍

*Remarks/Special circumstances, if any ការកត់សម្គាល់ប្រសិនបើមាន

- | តើអ្នកធ្លាប់ | ធ្លាប់ | មិនធ្លាប់ |
|---|------------------------------|-----------------------------|
| • ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទល្មើសនៅប្រទេសណាមួយទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |
| • ជាប់ពន្ធនាគាររយៈពេលយូរ ឬលើសពីនេះនៅប្រទេសណាមួយទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |
| • ត្រូវបានបណ្ដេញចេញពីប្រទេសជប៉ុន ឬប្រទេសណាមួយដោយសារតែការស្នាក់នៅហួសកំណត់ ឬការរំលោភច្បាប់អ្វីមួយដែរឬទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |
| • ត្រូវបានផ្ដន្ទាទោសពីបទល្មើសគ្រឿងញៀនពាក់ព័ន្ធនឹងការរំលោភច្បាប់ទាក់ទងនឹងណាតិកា កញ្ចប់ អាគ្រឿងនិងសាធាតុញៀននៅប្រទេសណាមួយទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |
| • ប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹងអំពើពេស្យាចារ ឬសកម្មភាពទាក់ទងនឹងទង្វើផ្សេងទៀតដែរ ឬទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |
| • ប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្សដែរឬទេ? | Yes <input type="checkbox"/> | No <input type="checkbox"/> |

**សូមគូស "ធ្លាប់" ប្រសិនបើអ្នកបានទទួលការកាត់ទោសណាមួយ ទោះបីជាការកាត់ទោសត្រូវបានលុបចោលក៏ដោយ។
ប្រសិនបើអ្នកបានឆ្លើយថា "ធ្លាប់" ចំពោះសំណួរណាមួយខាងលើ សូមផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។

*ខ្ញុំអះអាងថា ព័ត៌មានដែលបានផ្តល់ជូនខាងលើពិតជាត្រឹមត្រូវ។ ខ្ញុំយល់ថាស្ថានភាពអន្តោប្រវេសន៍និងរយៈពេលនៃការស្នាក់នៅដែលផ្តល់ឲ្យ គឺត្រូវបានសម្រេចដោយអាជ្ញាធរអន្តោប្រវេសន៍ជប៉ុននៅពេលទៅដល់ប្រទេសជប៉ុន។ ខ្ញុំយល់ថាការមានទិដ្ឋភាពមិនមែនមានសិទ្ធិឲ្យចូលប្រទេសជប៉ុននៅពេលទៅដល់ប្រទេស ប្រសិនបើត្រូវបានគេរកឃើញថាមិនមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលប្រទេស។

*ខ្ញុំយល់ព្រមចំពោះការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ(ដោយភ្នាក់ងារទេសចរណ៍ស្របច្បាប់ក្នុងការតំណាងពាក្យស្នើសុំទិដ្ឋភាពរបស់ខ្ញុំ) ទៅស្ថានទូតជប៉ុន / អគ្គកុងស៊ុលនិង(ប្រគល់ភ្នាក់ងារទេសចរណ៍)ការបង់ថ្លៃសេវាទិដ្ឋភាពរបស់ខ្ញុំទៅស្ថានទូតជប៉ុន / អគ្គកុងស៊ុលនៅពេលចាំបាច់។

Date of application ថ្ងៃខែឆ្នាំនៃការស្នើសុំ Signature of applicant ហត្ថលេខា
(Day)/(Month)/(Year)

រាល់ព័ត៌មានផ្ទាល់ខ្លួនដែលមាននៅលើពាក្យស្នើសុំនេះក៏ដូចជាឯកសារបន្ថែមដែលបានដាក់សម្រាប់ស្នើសុំទិដ្ឋភាព(តទៅហៅកាត់ថា"ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុក") នឹងត្រូវបានរក្សាទុកត្រឹមត្រូវតាមច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន រៀបចំឡើងដោយអង្គការរដ្ឋបាល (ច្បាប់លេខ58 នៃឆ្នាំ2003, តទៅហៅកាត់ថា" ច្បាប់") ។ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុកនឹងត្រូវបានប្រើក្នុងគោលបំណងដំណើរការស្នើសុំទិដ្ឋភាពនិងគោលបំណងចាំបាច់ទាក់ទងទាំងឡាយ ដែលបានចែងក្នុងមាត្រាទី8 នៃច្បាប់។